

LYNN PUBLIC SCHOOLS

James Leo McGuinness Administration Building – 100 Bennett Street, Lynn, MA 01905
Tel. (781) 477-7220 ~ Fax. (781) 477-7312



បែបបទបណ្តឹងឧទ្ធរណ៍កិច្ចការ (ត្រូវបំពេញដោយឪពុកម្តាយ/អាណាព្យាបាល)

ឈ្មោះសិស្ស: _____ អត្តលេខសិស្ស: _____
 ឈ្មោះឪពុកម្តាយ/អាណាព្យាបាលដែលដាក់បណ្តឹង: _____
 លេខទូរស័ព្ទឪពុកម្តាយ/អាណាព្យាបាល _____ អ៊ីម៉ែល: _____
 សាលាបច្ចុប្បន្ន: _____ កាលបរិច្ឆេទផ្លាស់ប្តូរ _____
 សង្កាត់សាលាថ្មី: _____
 អស័យដ្ឋានថ្មី: _____

ព័ត៌មានបន្ថែម (សូមគូសរង្វង់ចំពោះចម្លើយត្រឹមត្រូវ):

ពេលវេលាចំណាយក្នុងថ្នាក់រៀនបច្ចុប្បន្ន	គ្មានទីជម្រក	ទទួលការថែរក្សាពីរដ្ឋ	គ្មានអ្នកកំដរ
កម្មវិធីពិរកាសា	ពេលវេលាចំណាយក្នុងថ្នាក់វិនិយមបច្ចុប្បន្ន		ការបញ្ឈប់ការស្ម័គ្រចិត្ត

ប្រភេទក្នុងការផ្លាស់ប្តូរ (សូមជ្រើសរើសចម្លើយតែមួយគត់):

- សិស្សសាលា Lynn - - នៅក្នុងឆ្នាំ (មិនត្រូវការបណ្តឹងឧទ្ធរណ៍)
- ក្រៅពីសាលា Lynn - ផ្លាស់ប្តូរអនុវិទ្យាល័យ/បឋមសិក្សានៅក្នុងសង្កាត់តែមួយ - នៅក្នុងឆ្នាំ (មិនត្រូវការបណ្តឹងឧទ្ធរណ៍)
- ក្រៅពីសាលា Lynn - ផ្លាស់ប្តូរអនុវិទ្យាល័យ/បឋមសិក្សានៅក្នុងសង្កាត់ផ្សេងគ្នា - ក្នុងកំឡុងឆ្នាំសិក្សា
 ជ្រើសរើសផ្លាស់ប្តូរសាលាភ្នាក់ងារ _____ ឬប្តូរសាលានៅពេលបញ្ឈប់ឆ្នាំសិក្សាថ្នាក់បច្ចុប្បន្ន។
 ត្រូវតែផ្លាស់ប្តូរសាលាទៅកាន់សង្កាត់ថ្មីនៅឆ្នាំក្រោយ។
 ដាក់ពាក្យបណ្តឹងទៅកាន់នាយកសាលាដើម្បីរៀននៅសាលាដែលក្នុងឆ្នាំសិក្សាបច្ចុប្បន្ន។
 សូមបំពេញទំព័របន្ទាប់ដើម្បីធ្វើការដាក់ពាក្យបណ្តឹង។
- ក្រៅពីសាលា Lynn - ផ្លាស់ប្តូរអនុវិទ្យាល័យ/បឋមសិក្សានៅក្នុងសង្កាត់ផ្សេងគ្នា - ក្នុងកំឡុងរដូវក្តៅ
 ត្រូវផ្លាស់ប្តូរទៅកាន់សាលានៅសង្កាត់ថ្មីភ្លាមៗ។
 ដាក់ពាក្យបណ្តឹងទៅកាន់នាយកសាលាដើម្បីរៀននៅសាលាដែលក្នុងឆ្នាំសិក្សាបច្ចុប្បន្ន។
 សូមបំពេញទំព័របន្ទាប់ដើម្បីធ្វើការដាក់ពាក្យបណ្តឹង។
- នៅក្នុងសង្កាត់ Massachusetts ប៉ុន្តែក្រៅពីសាលា Lynn (គ្រប់ថ្នាក់) - ក្នុងខែមេសា ឧសភា មិថុនា
 ក្នុងកំឡុងសាលាកំពុងបង្រៀន
 ត្រូវផ្លាស់ប្តូរសាលាភ្នាក់ងារ _____ ឬជ្រើសរើសរៀននៅសាលានេះ: _____ តែក្នុងឆ្នាំសិក្សាបច្ចុប្បន្ន។
 ត្រូវប្តូរទៅកាន់សាលានៅសង្កាត់ថ្មីឆ្នាំក្រោយ (មិនអនុញ្ញាតឱ្យដាក់ពាក្យបណ្តឹងនោះទេ)
- នៅក្នុងសង្កាត់ Massachusetts ប៉ុន្តែក្រៅពីសាលា Lynn (គ្រប់ថ្នាក់)នៅគ្រប់ខែទាំងអស់
 ត្រូវផ្លាស់ប្តូរសាលាថ្មីនៅសង្កាត់ផ្សេងគ្នាភ្លាមៗ។
 ដាក់ពាក្យបណ្តឹងទៅកាន់នាយកសាលាដើម្បីរៀននៅសាលាដែលក្នុងឆ្នាំសិក្សាបច្ចុប្បន្ន។
 សូមបំពេញទំព័របន្ទាប់ដើម្បីធ្វើការដាក់ពាក្យបណ្តឹង។
- នៅក្រៅសង្កាត់ Massachusetts (គ្រប់ថ្នាក់) - គ្រប់ពេល
 ត្រូវផ្លាស់ប្តូរទៅកាន់សាលាថ្មីនៅក្នុងសង្កាត់ផ្សេងគ្នា (មិនអនុញ្ញាតឱ្យដាក់ពាក្យបណ្តឹងនោះទេ)

នាយកសាលា (ឬអ្នកចាត់ការ) ត្រូវពិចារណាទៅលើចំនុចដូចតទៅ៖

- អត្ថប្រយោជន៍ល្អបំផុតរបស់សិស្ស សាលា ហើយ (ប្រសិនបើនៅសាលា Lynn) សាលានៅក្នុងសាលាសង្កាត់ថ្មី
- កម្រិតសិក្សារបស់សិស្ស
- សមត្ថភាពរបស់សិស្សក្នុងការមករៀនទៀងទាត់ រួមទាំងការមកដល់សាលាទាន់ម៉ោងផងដែរ
- អត្ថប្រយោជន៍របស់សិស្ស (ប្រសិនបើមិនរួមបញ្ចូលការអប់រំពិសេស/ភាពអសមត្ថភាព)
- លទ្ធផលចម្បងរបស់សាលា និង (ប្រសិនបើនៅក្នុងសាលា Lynn) សាលានៅក្នុងសាលាសង្កាត់ថ្មី
- ទំហំថ្នាក់រៀននៅក្នុងសាលាបច្ចុប្បន្ន (ប្រសិនបើនៅក្នុងសាលា Lynn) សាលានៅក្នុងសាលាសង្កាត់ថ្មី
- ឪពុកម្តាយ/អាណាព្យាបាលទទួលស្គាល់ថា
វាជាទំនួលខុសត្រូវទាំងស្រុងរបស់ឪពុកម្តាយ/អាណាព្យាបាលក្នុងការធានាថា
វត្តមានរបស់កូននៅក្នុងសាលាបច្ចុប្បន្ន Lynn គឺត្រូវបានអនុញ្ញាតដោយទីក្រុងថ្មី (ប្រសិនបើអាច)
- កត្តាមិនរើសអើងផ្សេងៗ

**នាយកសាលា (ឬអ្នកចាត់ចែង) អនុញ្ញាតចំពោះពាក្យបណ្តឹងនេះ
អាចធ្វើការលុបចោលនៅពេលណាមួយក៏បានក្រោមហេតុផលសមស្របណាមួយ។**

**សម្រាប់សិស្សដែលរៀននៅសាលាក្នុងសង្កាត់ថ្មីផ្សេងមិនត្រូវបានផ្តល់មធ្យោបាយធ្វើដំណើរនោះទេ
លុះត្រាតែសិស្សនោះបិតក្នុងតម្រូវការសិក្សាពិសេស/អសមត្ថភាព។**

បន្ថែមលើនេះទៅទៀត សិស្សត្រូវទៅរៀនឱ្យបានទៀងទាត់ និងទាន់ពេលវេលាសម្រាប់សាលានៅក្នុងសង្កាត់ថ្មី។

ឪពុកម្តាយ/អាណាព្យាបាលត្រូវធ្វើការពន្យល់អំពីហេតុផលក្នុងការអនុញ្ញាតដូចខាងក្រោម៖

ហត្ថលេខាឪពុកម្តាយ/អាណាព្យាបាល៖ _____ កាលបរិច្ឆេទ៖ _____

ការសម្រេចចិត្តរបស់នាយកសាលា ឬអ្នកចាត់ចែង

អនុញ្ញាត បដិសេធ

ឈ្មោះរបស់នាយកសាលា ឬអ្នកចាត់ចែង៖ _____

ហត្ថលេខា _____ កាលបរិច្ឆេទ៖ _____

**ឯកសារយោងគោលការណ៍៖ Policy # JCA - Assignment of Students to Schools
បង្កើតដោយគណៈកម្មាធិការសាលា Lynn School ថ្ងៃទី 13 ខែ តុលា ឆ្នាំ 2022
កាលបរិច្ឆេទបង្កើត៖ ថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ 2022**